




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងទេសចរណ៍

លេខ ០០៧ សណន

រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១២

សេចក្តីណែនាំ
ស្តីពី

ឯកសណ្ឋានអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍

យោងតាមសភាពការណ៍រឹកចំរុះច្រើននៃវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការកើនឡើងយ៉ាងខ្លាំងនៃទិដ្ឋភាពទេសចរណ៍មួយចំនួនក្នុងនោះទិដ្ឋភាពរុស្ស៊ី និងវៀតណាម ។

ដើម្បីគ្រប់គ្រង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ ពិសេសអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិព្រឹមត្រូវស្របតាមច្បាប់ស្តីពីទេសចរណ៍ អនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រកាសលេខ ០៩២ ប្រ.ក ចុះថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១២ របស់ក្រសួងទេសចរណ៍ ស្តីពីការគ្រប់គ្រងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព គុណភាព និងទទួលបាននូវទំនុកចិត្តពីសំណាក់ភ្ញៀវ ទេសចរជាតិ អន្តរជាតិ ក្រសួងទេសចរណ៍សូមធ្វើសេចក្តីណែនាំស្តីពីឯកសណ្ឋានអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ កំណត់ដូចខាងក្រោម :

ក-បុរសអាចប្រើប្រាស់

- អារសីមីដៃវែង និងដៃខ្លី ពណ៌ខៀវទឹកបិទចាស់ កខុប ហោប៉ៅពីរមានគម្រប
- ខោជើងវែងបែបសកល ពណ៌ខៀវទឹកបិទចាស់
- ក្រវ៉ាត់កធ្វើអំពីជាមួង ពណ៌ក្រហម
- ស្បែកជើងឃ្មុប បាតកៅស៊ូ ពណ៌ខ្មៅ និងស្រោមជើងពណ៌ខ្មៅ (ស្បែកជើងឃ្មុបត្រូវចងខ្សែ ក្នុងករណីបំរើភ្ញៀវពិសេស និងពិធីផ្សេងៗ) និងស្បែកជើងបាតា (Bata) ប្រើប្រាស់ក្នុងពេលជូនដំណើរភ្ញៀវឡើង-ចុះភ្នំ ប្រាសាទ ឬធ្វើដំណើរតាមផ្លូវទឹក ។

ខ-នារីអាចប្រើប្រាស់

- អារកម្ពុលដៃពាភាគ៤ និងដៃខ្លី ពណ៌ខៀវទឹកបិទចាស់
- អារកម្ពុលក្រណាត់សូត្រពណ៌ខៀវទឹកបិទចាស់ដៃពាភាគ៤ (ក្នុងករណីបំរើភ្ញៀវពិសេសនិងពិធីផ្សេងៗ)
- សំពត់ពណ៌ខៀវទឹកបិទចាស់ក្រោមក្បាលជង្គង់
- ខោជើងវែងបែបសកល ពណ៌ខៀវទឹកបិទចាស់
- ស្បែកជើង ស្បែកពណ៌ខ្មៅ បាតកៅស៊ូមានកែងទាប និងស្បែកជើងបាតា (Bata) ប្រើប្រាស់ក្នុងពេលជូនដំណើរភ្ញៀវឡើង-ចុះភ្នំ ប្រាសាទ ឬធ្វើដំណើរតាមផ្លូវទឹក ។

គ-ស្នាក់សញ្ញាសម្គាល់អ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍

-កំណត់យកស្នាក់សញ្ញាក្រសួងទេសចរណ៍មានសរសេរជាអក្សរខ្មែរ អ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ នៅខាងលើ និងអក្សរឡាតាំង "INTERPRETER" នៅខាងក្រោមដេរក្លាប់ពីលើដៃអារខាងឆ្វេងដែលមានរង្វង់ផ្ចិតប្រវែង ៧.២ សម"

-ពាក់ស្នាក់ឈ្មោះ អត្តលេខ និងពាក់បណ្ណអនុញ្ញាតពីលើគម្របហោប៉ៅខាងស្តាំក្នុងពេលបំពេញភារកិច្ច ។

គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យបានជាប្រចាំ ។ អ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ត្រូវអនុវត្តឱ្យបានល្អតាមប្រកាសលេខ ០៩២ ប្រក ចុះថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១២ របស់ក្រសួងទេសចរណ៍ស្តីពីអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ និងអនុវត្តសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ក្រសួងទេសចរណ៍សង្ឃឹមជឿជាក់ថា អស់លោក-លោកស្រី នាមកញ្ញា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងយកចិត្តទុកដាក់ចូលរួមអនុវត្តតាមស្មារតី និងខ្លឹមសារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

បម្រុងជូន

- ក្រសួងមហាផ្ទៃ
- សាលារាជធានី ខេត្ត "ដើម្បីជូនជ្រាប"
- គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត "ដើម្បីមុខការ"
- សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា
- សមាគមសណ្ឋាគារកម្ពុជា
- សមាគមភោជនីយដ្ឋានកម្ពុជា
- សមាគមដឹកជញ្ជូនទេសចរណ៍កម្ពុជា
- សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ "ដើម្បីសហការអនុវត្ត"
- គ្រប់អ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ


ថេរ ខុន